

អំពី

ច្បាប់


នៃ

ការបូស

ហ្សាកាត់ ហ្សីត្រា

និង

ទំនៀម (បុណ្យ)



ដោយបណ្ឌិត

ហែស្សាំ មិន មូហាំម៉ាត់ សារហាន

ក្រុមច្រៀងនៅម៉ាស៊ីត ណាហាឌី



بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ក្នុងនាមអស់ឡោះជាម្ចាស់មហាអាណិតស្រលាញ់និង
មហាមេត្តាធម៌

អត្ថន័យនៃការបូស

- បូសក្នុងន័យភាសាខ្មែរ គឺការតម
- បូសក្នុងន័យច្បាប់សាសនា៖ គោរពចំពោះ
អស់ឡោះជាមួយនិងការតមអាហារ ភេសជ្ជៈ
និងរាល់គ្រឿងបរិភោគនានាចាប់តាំងពីពន្លឺភ្លឺនា
ពេលយប់នៃទិសខាងកើត (សំប្រាំងស្វីហ្គូស)
រហូតទៅដល់ថ្ងៃលិច។

រូក្ខនបូស

១. នៀត។
២. តមរាល់ប្រការដែលធ្វើអោយខូចបូស។

ផ្នែកនៃការនៀតនៅក្នុងបូស៖

១. នៀតហ្សារខូ (ចាំបាច់) ហើយចាំបាច់នៃការផ្អើម
នៃការនៀតសម្រាប់បូសហ្សារខូនោះនៅពេលយប់
គឺ មុនស្វីហ្គូស ប្រសិនបើនៀតនៅដើមខែដំបូង
ក៏អត់បញ្ហាដែរ។ រីឯកន្លែងនៀតនោះគឺនៅក្នុងចិត្ត
ហើយការបញ្ចេញសំលេងអំពីការនៀត វាជាប្រការ
ពិតអះ (۴۷: ۱)
២. នៀតស្វីណាត់ អាចនៀតបានគ្រប់ពេលវេលា
ទាំងអស់នៅពេលថ្ងៃ ប្រសិនបើវាមិនទាន់មាន
ប្រការណាមួយដែលធ្វើឲ្យខូចបូស។ សម្រាប់ផល
បុណ្យត្រូវបានគេគណនាតាមការនៀត។

ផ្នែកនៃការបូស

១. វាជិប (រម៉ាឌន ការដាក់ពិន័យ និងការស្ស៊ុច
សច្ចារ។
២. ស្វីណាត់។

លក្ខខណ្ឌចាំបាច់ក្នុងការបូសរម៉ាឌន

១. អ៊ីស្លាម។
២. អ្នកមានសតិប្រក្រតី
- ៣ . ពេញវ័យ (ក្មេងមិនគ្រប់អាយុដែលចង់បូស
តម្រូវឲ្យអាណាព្យាបាលរបស់ពួកគេជាអ្នកបង្រៀន
ដល់ពួកគេ។

៤. ការតាំងលំនៅ (អត់វាជិបឡើយសម្រាប់អ្នកធ្វើ
ដំណើរ ប៉ុន្តែបើការធ្វើដំណើររបស់ពួកគេគ្មានការ
លំបាកទេនោះ ល្អបំផុតសម្រាប់ពួកគេឲ្យគាត់ភ្ជាប់
នៃការបូស ដូចណាហ្គីបានចង្អុលបង្ហាញអំពីការ
ប្រញាប់ប្រញាល់ក្នុងការធ្វើឲ្យខូចបូសនូវការងារដែល
អូលឡោះប្រើ ហើយវាធ្វើឲ្យងាយស្រួលសម្រាប់អ្នក
ដែលទ្រង់ដាក់កាតព្វកិច្ចដើម្បីឲ្យទាន់ និង ទទួល
បាននូវឧត្តមភាពនៃខែនេះ) ។

៥. សុខភាព។
៦. ជ្រះស្អាតពីហោត និងនិហ្ស៊ីស (ឈាមរដូវ និង
ឈាមសម្រាលកូន) ។

៥វិធីអំឡុងពេលបូស

ជំងឺបែងចែកជាពីរប្រភេទ៖

១. ជំងឺដែលគ្មានសង្ឃឹមថាជាសះស្បើយ សំដៅ
លើចាស់ជរាដែលគ្មានលទ្ធភាពបូស មិនចាំបាច់
សម្រាប់គាត់ឡើយ គ្រាន់តែគាត់ផ្តល់ចំណីអាហារ
ឲ្យជនក្រីក្ររាល់ថ្ងៃជាការរៀនចាំ ហើយរបៀបផ្តល់
ចំណីអាហារ គាត់អាចប្រមូលជនក្រីក្រគ្រប់ចំនួន
ថ្ងៃដែលគាត់មិនបានបូស ឲ្យពួកគេហូបអាហារមួយ
ផ្លែត រឺកិរិចខប់អាហារនូវចំនួនថ្ងៃដែលគាត់ជំពាក់
ឲ្យទៅជនក្រីក្រ ដែលក្នុងម្នាក់ៗទទួលបានចំណីអាហារ
ទម្ងន់ប្រហែល៥ខ្នាតនិង១០ក្រាម ប្រសិនបើភ្ជាប់ជា
មួយសាច់ រឺប្រេងថែមទៀតកាន់តែល្អ។
២. ជំងឺដែលអាចជាសះស្បើយ តែមិនអាចបូសបាន
អ្នកដែលមានហោត ឬនិហ្ស៊ីស អ្នកបំបៅដោះកូន
ហើយនិងអ្នកធ្វើដំណើរ ត្រូវបូសសងវិញនូវចំនួន
ថ្ងៃដែលមិនបានបូសប្រសិនបើគាត់ស្តាប់មុនពេល
គាត់ជាសះស្បើយគឺអត់មានបញ្ហារអ្វីឡើយ។

សញ្ញាអ្វីខ្លះដែលបញ្ជាក់ថាចូលខែរម៉ាឌន?

- សញ្ញាបញ្ជាក់ពីការចូលខែរម៉ាឌន៖
១. មើលខ្មែតខែ។
 ២. បង្កប់ចំនួនខែស្តាក់ហ្គាន (شعبان) ៣០ថ្ងៃ។

ប្រការដែលធ្វើឲ្យខូចបូស

(ក្នុងចំណោមករណីដែលត្រូវគេលើលែងមាន អ្នក
ដែលអត់ដឹង អ្នកដែលភ្លេច ហើយអ្នកដែលត្រូវគេ
បង្ខំ)

១. បរិភោគ រឺជិកដោយចេតនា (សម្រាប់អ្នកដែល ភ្លេចគឺមិនខូចបួសឡើយ) ។
២. ការរួមភេទ (ប្រសិនបើរួមភេទនៅពេលថ្ងៃនៃខែ រម៉ាឌន ចាំបាច់ណាស់គឺត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ បំផុតដូចជា ដោះលែងខ្ញុំបម្រើឲ្យមានសេរីភាព បើគ្មានលទ្ធភាពត្រូវបួសមិនពីរខែបន្តបន្ទាប់គ្នា ហើយបើគ្មានលទ្ធភាពទៀត ត្រូវផ្តល់ចំណីអាហារ ដល់អ្នកក្រីក្រចំនួន៦០នាក់។
៣. ចេញទឹកកាមដោយចេតនា ដោយការចើប ការ អោបរិត រឺក៏ផ្សេងៗទៀត។
៤. អ្វីដែលមានអត្ថន័យដូចទៅនឹង ការបរិភោគ រឺ ជិកដូចជា ការចាក់ថ្នាំកំលាំង ប៉ុន្តែប្រសិនបើមិនមែន ជាថ្នាំកំលាំងទេ គឺអត់ខូចបួសឡើយ។
៥. ការយកឈាមចេញដោយហ៊ុំជើម៖ (ចោះស្បែក ក្បាលដើម្បីបូមឈាម) ប៉ុន្តែយកឈាមចេញពីចត្ត ដើម្បីពិនិត្យ ហើយផ្សេងៗទៀត គឺអត់ខូចបួស ឡើយ។
៦. ការក្អកដោយចេតនា។
៧. មានឈាមរដូវ និងឈាមសម្រាលកូនរួច។

ប្រការស៊ុណាត់នៅក្នុងបួស

១. ការហូបបាយបួស។
២. ពន្យាពេលក្នុងការហូបបាយបួស។
៣. ប្រញាប់ប្រញាល់ក្នុងការស្រាយបួស។
៤. ការស្រាយបួសដោយរឹតប្រក់ (ផ្លែល្អិតចាស់ឈ្មួញ ហូប) ប្រសិនបើអត់មានឈ្មួញត្រូវស្រាយបួសដោយ ផ្លែល្អិតធម្មតាតែត្រូវសេសគ្រប់ បើអត់មានទៀតត្រូវ ផ្តើមស្រាយបួសនិងទឹក ហើយប្រសិនបើអត់មានអ្វី រឺសម្រាប់ស្រាយបួសទៀតនោះ គឺត្រូវស្រាយដោយ ចិត្ត។
៥. ការខូអើ (ប្លង់ស្លង់) នៅពេលស្រាយបួស និង នៅពេលដែលកំពុងបួស។
៦. បន្ថែមនៃការបរិច្ចាគ។
៧. ព្យាយាមក្នុងការសន្យាតនៅពេលយប់។
៨. ស្ម័គ្រគូរអាន។
៩. ធ្វើអំពោះ (សម្រាប់អ្នកមានលទ្ធភាព) ។
១០. និយាយថា ខ្ញុំបួសនៅពេលមានគេមករកភ្លើង ឈ្មោះជាមួយយើង។
១១. ស្វែងរកទ្រុឌទ្រោមក្នុងកំឡុងពេល (ليلة القدر) ។

១២. អ្នកទឹកាហូ (الاعتكاف) នៅដប់យប់ចុង ក្រោយ។

ប្រការដែលមិនគួរធ្វើ (مكروهات) និងប្រការដែលអនុញ្ញាតិសម្រាប់ការបួស

- ប្រការដែលមិនគួរធ្វើ៖**
១. ស្របទឹកចុលក្នុងច្រមុះ និងមាត់។
 ២. ភ្លក់អាហារដោយគ្មានការចាំបាច់។
- ប្រការដែលអនុញ្ញាតិ៖** គេអនុញ្ញាតិសម្រាប់អ្នកបួស អាចលេបទឹកមាត់បាន ភ្លក់អាហារណាដែលជាការ ចាំបាច់ ដូចទឹកសម្អាតខ្លួន ដុសធ្មេញ បាញ់ទឹកអប់ និងប្រការដែលធ្វើឲ្យត្រជាក់ខ្លួន។

ប្រការហាមឃាត់ក្នុងការបួស

១. ហាម (ហាមឃាត់) ក្នុងការលេបស្លែ ប៉ុន្តែអត់ ខូចបួសទេ។
២. ហើយការប្រលោមអោបចើបគ្នា ដោយសន្មត់ថា វាមិននាំឲ្យឈានដល់ប្រការដែលខូចបួស។
៣. និយាយភ្លើងមិនល្អ (រាល់ប្រការដែលគេហាម ឃាត់ទាំងអស់) ។
៤. អំពើល្ងង់ខ្លៅ (ការវាយដំ ជេរប្រមាថ មើលងាយ បន្តះបង្ហាប់គ្នា) ។
៥. បួសជាប់គ្នា (បួសជាប់គ្នាពីរថ្ងៃដោយអត់ ស្រាយ) ។

បួសស៊ុណាត់

១. បួសប្រាំមួយថ្ងៃនៃខែស្តាររ៉ាល (شوال) សម្រាប់ អ្នកដែលបានបំពេញរចរាលក្នុងការបួសខែរម៉ាឌន ហើយជាការល្អនោះត្រូវបួសនៅថ្ងៃទីពីរ។
២. បួសនៅថ្ងៃអារហ្វៈ (عرفة) សម្រាប់អ្នកដែល គ្មានភារកិច្ចធ្វើហាជ្ជី។
៣. បួសនៅថ្ងៃអាស៊ុររី (عاشورا) ជាមួយថ្ងៃទី៩និង ថ្ងៃទី១១។
៤. បួសនៅថ្ងៃចន្ទនិងថ្ងៃពុហស្សត៍ ថ្ងៃចន្ទល្អជាង។
៥. បួសបីថ្ងៃជាភ្លើងរាល់ខែហើយល្អរាត្រី ថ្ងៃទី១៣ ១៤ ១៥ ដែលហៅថា (ایام البيض) ។
៦. បួសមួយថ្ងៃហើយស្រាយមួយថ្ងៃ។
៧. បួសក្នុងខែម៉ូហាររម (شهر المحرم) ។
៨. បួសប្រាំបួសថ្ងៃដំបូងនៃខែ (ذو الحجة) ។

៩. បួសក្នុងខែស្តារក្សាន (شعبان) ប៉ុន្តែមិនពេញ មួយខែទេ។

បួសដែលមិនគួរធ្វើ

បួសថ្ងៃសុក្រ ថ្ងៃសៅរ៍ រឺថ្ងៃអាទិត្យ តែប្រសិនបើ មានមូលហេតុសមស្របមិនជាអ្វីទេ ដូចជាបួស ស្វីណាត់នៅថ្ងៃអារហ្វៈ (عرفة) ជាដើម។

បួសដែលហាម (ហាមឃាត់)

១. បួសខែរឺប (رجب) តែមួយគត់។
 ២. បួសនៅថ្ងៃដែលសង្ស័យ ហើយគេអនុញ្ញាតិ សម្រាប់អ្នកដែលមិនទាន់បានបួសសង។
 ៣. បួសនៅថ្ងៃបុណ្យទាំងពីរ (عيد الفطر عيد الأضحى)
 ៤. បួសនៅបណ្តារថ្ងៃតស៊ីរិក (أيام التشريق) ហើយ គេអនុញ្ញាតិសម្រាប់អ្នកដែលគ្មានលទ្ធភាពក្នុងការ ទិញសត្វសំឡេង ។
 ៥. បួសរហូតអត់ស្រាយ។
- ជាការល្អ សម្រាប់អ្នកដែលត្រូវបំពេញបួសសង ដោយតម្រូវអោយបួសបន្ទាប់ពីថ្ងៃរឺយ៉េ (បុណ្យ) រួច ហើយហាមដាច់ខាតក្នុងការពន្យារនៃការបួសសង រហូតដល់ខែរម៉ាឌននាំឆ្នាំបន្ទាប់ ប្រសិនបើពន្យា ពេលរហូតដល់ខែរម៉ាឌនមួយទៀត ដោយគ្មាន ឧបសគ្គរវាងទេនោះ តម្រូវអោយគេសងនូវចំនួន ថ្ងៃដែលគេជំពាក់ជាមួយនិងខ្លួនស្រី។

ហ្សាកាត់ហ្សី (زكاة الفطر)

ចាំបាច់ទៅលើអ្នកដែលទាន់នៅថ្ងៃលិចចុងក្រោយ នៃខែរម៉ាឌន ជាមួយមដែលមានលទ្ធភាពលើសពី មួយថ្ងៃមួយយប់ (ថ្ងៃរឺយ៉េ និងយប់រឺយ៉េ) សម្រាប់ខ្លួន គាត់ គ្រួសារគាត់ និងអ្នកដែលក្រោមការគ្រប់គ្រង របស់គាត់ទាំងអស់។ សម្រាប់ទារកក្នុងផ្ទៃម្តាយគឺ ស្វីណាត់ក្នុងការចេញ ហ្សាកាត់។

អត្ថប្រយោជន៍នៃការបរិច្ចាគហ្សាកាត់

១. ដើម្បីឲ្យអ្នកបួសជ្រះស្អាតអំពីប្រការលេងសើច អត់ប្រយោជន៍។
២. ដើម្បីបំពេញនូវភាពខ្វះខាតសម្រាប់អ្នកក្រក្នុង ថ្ងៃរឺយ៉េ (ថ្ងៃបុណ្យ) ។

ពេលវេលាតម្រូវឲ្យបរិច្ចាគហ្សាកាត់

- ១. ពេលវេលាដែលអាចបរិច្ចាគហ្សាកាត់បានគឺ មុនមួយថ្ងៃ រឺពីរថ្ងៃនៃថ្ងៃរឺយើ (បុណ្យស្រាយបួស) ។
- ២. ពេលវេលាស្ថិតនៅក្នុងតម្រូវឲ្យបរិច្ចាគហ្សាកាត់នោះគឺមុនសឡាតរឺយើ (صلاة العيد) បន្ទាប់ពីសឡាតស៊ីហ្គាសស្សួច។ ហើយពេលវេលាដែលហាមឃាត់គឺបន្ទាប់ពីសឡាតរឺយើ (صلاة العيد) រួច។

ចំនួនដែលត្រូវបរិច្ចាគហ្សាកាត់

តម្រូវឲ្យបរិច្ចាគហ្សាកាត់ចំនួនមួយសក (صاع) នៃអាហារប្រចាំថ្ងៃរបស់មនុស្សហើយមិនអាចបរិច្ចាគជាលុយបានទេ។
(ចំនួនមួយសកស្មើនឹង ២.៤០គីឡូក្រាម អំពីចំណីអាហារដែលល្អៗ)

សឡាតរឺយើ (صلاة العيد)

វាជាហ្សាមឌីន (فرض عين) ទៅលើបុគ្គលម្នាក់ៗ។ ហើយត្រូវសឡាតក្រោយពីថ្ងៃរះកំពស់មួយថ្ងៃរាល់ (ថ្ងៃរះខ្ពស់ល្មម) មិនត្រូវសឡាតសងទេនៅពេលខកខាន។ ស្ថិតនៅក្នុងតម្រូវចេញទៅសឡាតនៅទីវាលប្រសិនបើសឡាតនៅម៉ាស៊ីតក៏អត់បញ្ហាដែរ។ ត្រូវហូបផ្លែឬទំនុកចំនួនសេសត្រូវចេញទៅសឡាត ជាមួយនិងការសម្អាតខ្លួន បាញ់ទឹកអប់ ស្លៀកសំលៀកបំពាក់ថ្មីៗ ហើយត្រូវធ្វើដំណើរតាមផ្លូវមួយ ហើយពេលត្រលប់មកវិញតាមផ្លូវផ្សេងមួយទៀត និងអបអរសាទរក្នុងថ្ងៃរឺយើ (ថ្ងៃបុណ្យ) ដោយពោលពាក្យថា (تقبل الله منا ومنكم) ។ ស្ថិតនៅត្រូវតិកប្បើរ (تكبير) នៅយប់រឺយើ (យប់បុណ្យ) និងសឡាត (صلوات) រហូតដល់ថ្ងៃលិចនៃយប់រឺយើ (យប់បុណ្យ) ។

លក្ខណៈនៃការតិកប្បើរគឺ៖
(الله أكبر الله أكبر لا إله إلا الله والله أكبر الله أكبر والله الحمد)

លក្ខណៈនៃការសឡាតរឺយើ (صلاة العيد) ៖
តម្រូវឲ្យសឡាតពីរវិកអាត់មុនខុតប៖ (خطبة العيد)
ដោយតិកប្បើរចំនួនប្រាំមួយដង នៅវិកអាត់ទីមួយបន្ទាប់ពីតិកប្បើរទុលអៀសរឹម (تكبير الإحرام) ហើយនៅវិកអាត់ទីពីរមុនសូត្រហ្សាទីហាស ត្រូវតិកប្បើរចំនួនប្រាំដងទៀតផ្សេងពីតិកប្បើរដើមក្រោកឈរឡើង។

បកប្រែដោយ៖

អ៊ីស្លែម ហ្សារី ប៊ិន យុសុប៖ (ដុ សារី)

**បរិញ្ញាបត្រផ្នែក ស្ទើរអែ នៃ
សាកលវិទ្យាល័យអ៊ីស្លាម ម៉ាឌីណាស**

រៀបរៀងដោយ៖

អង្គការពន្លឺសប្បុរសធម៌



**អង្គការពន្លឺសប្បុរសធម៌
ចែកដោយឥតគិតថ្លៃ**

Email: info.lco99@gmail.com
Tel: (+855) 10 500 516



Ramadan Kareem